

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការអញ្ជើញឲ្យដាក់សំណើដេញថ្លៃ

ការអញ្ជើញលេខ: CDRR/BTB-POND-0202

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ
នៅទ្វារក្រោមជាតិ
គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន
សមាសភាព C

មូលនិធិលេខ: 9178-CAM

មានបំណងជ្រើសរើសអ្នកទទួលបាន ដើម្បីអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម:
ឈ្មោះកិច្ចសន្យា: [ស្ថាប័ន ស្ថិតនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង។](#)

១. រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ការចំណាយ លើគម្រោង កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន ហើយមានបំណងប្រើប្រាស់មួយផ្នែកនៃជំនួយឥត សំណងនេះសម្រាប់ចំណាយលើកិច្ចសន្យា [ស្ថាប័ន ប្រវែងបណ្តោយ១៤១.៥ម៉ែត្រ ទទឹង៦៤ម៉ែត្រ និងជម្រៅ៣ ម៉ែត្រ អាចម៍ដីធ្វើជាទំនប់ប្រវែង៨៤០ម ទទឹងខ្នងលើ៨ម និងចាក់ពង្រីកទូលជាប់មាត់បឹងប៉ែកខាងកើត លេខកិច្ច សន្យា:CDRR/BTB-POND-0202 ។](#)

២. តម្លៃប៉ាន់ស្មានសម្រាប់កិច្ចសន្យានេះគឺ [៣០,៦៨៧.៦៨ ដុល្លារសហរដ្ឋអាមេរិក](#) (សាមសិបពាន់ប្រាំមួយរយ ប៉ែតសិបប្រាំពីរដុល្លារនិងហុកសិបប្រាំបីសេន)។

៣. កាលវិភាគសាងសង់មានរយៈពេល០២ខែ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើម

៤. អ្នកទទួលបានសិទ្ធិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញឱ្យ មកទទួលយកឯកសារដេញថ្លៃចំនួនមួយច្បាប់ដោយឥតគិតថ្លៃនៅអាសយដ្ឋានខាងក្រោម។

៥. ដើម្បីក្លាយជាអ្នកដែលមានសិទ្ធិ អ្នកទទួលបានត្រូវ ៖

- ក. បានចុះបញ្ជីការស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ខ. មិនបិតនៅក្រោមការហាមឃាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឬធនាគារអភិវឌ្ឍន៍អាស៊ី។

៦. ដើម្បីចាត់ទុកជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកទទួលបានត្រូវ ៖

- ក. ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ធ្លាប់បានបញ្ចប់កិច្ចសន្យាយ៉ាងតិចចំនួន២ នៃប្រភេទការងារ ប្រហាក់ប្រហែលគ្នាដែលកិច្ចសន្យានីមួយៗមានតម្លៃយ៉ាងតិច ៧៥%នៃតម្លៃដាក់ដេញថ្លៃ ។
- ខ. រយៈពេល២ឆ្នាំចុងក្រោយអ្នកម៉ៅការត្រូវមានផលរបរសរុបប្រចាំឆ្នាំចំនួនយ៉ាងតិច១.៥ដង នៃតម្លៃដាក់ដេញថ្លៃ។
- គ. អ្នកគ្រប់គ្រងសំណង់ដែលស្នើមក ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ក្នុងការត្រួតពិនិត្យ

ការងារដែលមានលក្ខណៈប្រហាក់ប្រហែល និងធ្លាប់មានតួនាទីជាអ្នកគ្រប់គ្រងការងារសំណង់ ក្នុងរយៈពេលមិនតិចជាង១ឆ្នាំ។ឯកសារដែលជាកស្ថានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់អ្នកដេញថ្លៃត្រូវដាក់ភ្ជាប់មកជាមួយសំណើដេញថ្លៃ។

៧. សំណើដេញថ្លៃទាំងអស់ត្រូវដាក់មកអាសយដ្ឋានខាងក្រោមនៅត្រឹមប្រមុនម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០២ខែសីហា ឆ្នាំ ២០១៧ ។ សំណើដេញថ្លៃណាដែលដាក់មកយឺត នឹងត្រូវបានបដិសេធចោល។ សំណើដេញថ្លៃដែលបានទទួលនឹងត្រូវបានបើកជាសាធារណៈភ្លាមៗ ក្រោយកាលបរិច្ឆេទផុតកំណត់នៅអាសយដ្ឋានដដែល ដោយមានវត្តមានតំណាងអ្នកដេញថ្លៃទាំងអស់ ហើយអ្នកទទួលផលគម្រោងពីសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធ ដែលមានបំណងចង់ចូលរួម ត្រូវបានអនុញ្ញាតិអោយចូលរួមដោយផ្ទាល់ ។ អាសយដ្ឋានសម្រាប់ដាក់សំណើដេញថ្លៃ និងបើកសំណើដេញថ្លៃ គឺ:

អាសយដ្ឋាន: សាលាស្រុកថ្មីគោល ស្ថិតក្នុងភូមិកសិកម្មឃុំតាពុង ស្រុកថ្មីគោល ខេត្តបាត់ដំបង
បន្ទប់: សាលប្រជុំ របស់សាលាស្រុកថ្មីគោល

៨. ម្ចាស់គម្រោងនឹងផ្តល់កិច្ចសន្យាដល់អ្នកដេញថ្លៃណា ដែលត្រូវបានពិនិត្យឃើញថា សំណើដេញថ្លៃមានតម្លៃទាបជាងគេបំផុតនឹងឆ្លើយតបទាំងស្រុងទៅតាមលក្ខខណ្ឌតម្រូវនានានៃឯកសារដេញថ្លៃ ហើយអ្នកដេញថ្លៃនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តកិច្ចសន្យាដោយការពេញចិត្ត។

៩. សំណើដេញថ្លៃទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវលិខិតប្រកាសស្តីពីការធានាសំណើដេញថ្លៃ និងការអនុវត្តន៍កិច្ចសន្យា (bid and performance securing declaration) ដូចបានរៀបរាប់ក្នុងសេចក្តីណែនាំសម្រាប់អ្នកដេញថ្លៃ (Instructions to Bidders) ។ ចំពោះសំណើដេញថ្លៃណាដែលមិនបានភ្ជាប់មកនូវលិខិតប្រកាសស្តីពីការធានាសំណើដេញថ្លៃ និងការអនុវត្តន៍កិច្ចសន្យានេះ នឹងត្រូវ បដិសេធន៍ចោលដោយចាត់ទុកថាមិនបានឆ្លើយតបតាមលក្ខខណ្ឌតម្រូវ ។

១០. អាសយដ្ឋានដើម្បីសាកសួរព័ត៌មាន និងទទួលយកឯកសារដេញថ្លៃគឺ:

ឈ្មោះ: ម៉ា សុខអៀង អនុប្រធានអង្គការលទ្ធកម្មស្រុក
អាសយដ្ឋាន: សាលាស្រុកថ្មីគោល ស្ថិតក្នុងភូមិកសិកម្មឃុំតាពុង ស្រុកថ្មីគោល ខេត្តបាត់ដំបង
អ៊ីម៉ែល: chhoeurnbun83@gmail.com
លេខទូរស័ព្ទ: ០៨៦ ៣៨២ ៧៩២
ម៉ោងការងារ ព្រឹក: ៨.៣០ - ១១.៣០ , ល្ងាច: ២.៣០ - ៤.៣០

១១. ក្នុងករណីដែលមានការលំបាកក្នុងការទទួលឯកសារដេញថ្លៃ ភាគីទាំងឡាយដែលមានចំណាប់អារម្មណ៍អាចទាក់ទងជាលាយលក្ខណ៍អក្សរមក ឯកឧត្តម **នី គឹមសាន**, ប្រធានគម្រោង, លេខាធិការដ្ឋាន គ.ជ.អ.ប អាសយដ្ឋាន: មហាវិថីនរោត្តម ចំការមន ភ្នំពេញ អ៊ីម៉ែល: kimsanny1973@gmail.com លេខទូរស័ព្ទ: ០១១ ៩៧០ ៥៦៥

១២. រាជរដ្ឋាភិបាលកម្ពុជា និង ធានាគារអភិវឌ្ឍន៍អាស៊ី នឹងប្រកាសរៀងៗខ្លួនអំពីការដកសិទ្ធិទាំងស្រុងពីក្រុមហ៊ុន ដោយមិនកំណត់ពេល ឬក្នុងរយៈពេលកំណត់ណាមួយ ពីការទទួលបានកិច្ចសន្យាដែលប្រើ ប្រាស់មូលនិធិ រាជរដ្ឋាភិបាលកម្ពុជា និងធានាគារអភិវឌ្ឍន៍អាស៊ី ប្រសិនបើនៅពេលណាមួយដែលពិ

និត្យឃើញថាក្រុមហ៊ុននោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬអំពើរកងបន្លំ អំពើយុបយិត ឬអំពើបង្ខំបង្ខំ ក្នុង ការប្រកួតប្រជែងដើម្បីទទួលបានកិច្ចសន្យា ឬក្នុងពេល អនុវត្តកិច្ចសន្យា។

១៣. ភាគីពាក់ព័ន្ធអាចប្តឹងតវ៉ានៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការលទ្ធកម្ម។ នីតិវិធីនៃការប្តឹងតវ៉ា បានរៀបរាប់ក្នុង ប្រការ ២១ នៃ សេចក្តីណែនាំសម្រាប់អ្នកដេញថ្លៃ ។ យើងខ្ញុំរង់ចាំទទួលសំណើដេញថ្លៃពេញលេញ និង ឆ្លើយតបតាមលក្ខខណ្ឌតម្រូវ មុនកាលបរិច្ឆេទផុតកំណត់ ដែលបានបញ្ជាក់ខាងលើ និង តាមលក្ខខណ្ឌដែលបានរៀបរាប់ក្នុងឯកសារដេញថ្លៃដោយ សេចក្តីរាប់អាន។

សាលាស្រុកថ្មគោល រថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧

អភិបាលស្រុក



តង់ លី